



សិទ្ធិរបស់អ្នក ជាអ្នកបង់ពន្ធ

ការបោះពុម្ពផ្សាយលេខ១

ការបោះពុម្ពផ្សាយនេះ ពន្យល់អំពីសិទ្ធិរបស់អ្នកជាអ្នកបង់ពន្ធ និងដំណើរការសម្រាប់ការពិនិត្យ ការប្តឹងឧទ្ធរណ៍ ការប្រមូលពន្ធ និងប្រាក់បង្វិលសងវិញ។

សិទ្ធិរបស់អ្នកបង់ពន្ធ

១. សិទ្ធិទទួលបានការជូនព័ត៌មាន

អ្នកបង់ពន្ធមានសិទ្ធិដើម្បីដឹងពីអ្វីដែលពួកគេត្រូវបំពេញដើម្បីអនុវត្តតាមច្បាប់ពន្ធជាមួយ។ ពួកគេមានសិទ្ធិទទួលបានការពន្យល់ច្បាស់លាស់អំពីច្បាប់ និងនីតិវិធី IRS ក្នុងសំណុំបែបបទពន្ធទាំងអស់ ការណែនាំ ការបោះពុម្ពផ្សាយ ការជូនដំណឹង និងសំបុត្រទាក់ទងគ្នា។ ពួកគេមានសិទ្ធិទទួលបានការជូនដំណឹងពីការសម្រេចចិត្តរបស់ IRS អំពីគណនីពន្ធរបស់ពួកគេ និងដើម្បីទទួលបានការពន្យល់ច្បាស់លាស់ពីលទ្ធផល។

២. សិទ្ធិទទួលបានសេវាកម្មដែលមានគុណភាព

អ្នកបង់ពន្ធមានសិទ្ធិទទួលបានជំនួយរហ័សទាន់ចិត្ត សុភាពរាបសា ប្រកបដោយវិជ្ជាជីវៈក្នុងការទំនាក់ទំនងជាមួយ IRS ដើម្បីឱ្យគេនិយាយមកកាន់ខ្លួនតាមរបៀបដែលពួកគេអាចងាយយល់ ទទួលបានការប្រាស្រ័យទាក់ទងច្បាស់លាស់ និងងាយយល់ពី IRS ហើយនិយាយជាមួយអ្នកត្រួតពិនិត្យអំពីសេវាកម្មដែលមិនល្អគ្រប់គ្រាន់។

៣. សិទ្ធិបង់មិនលើសពីចំនួនទឹកប្រាក់ពន្ធត្រឹមត្រូវ

អ្នកបង់ពន្ធមានសិទ្ធិបង់តែចំនួនពន្ធត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះ រួមមានការប្រាក់ និងការពិន័យ ហើយដើម្បីឱ្យ IRS អនុវត្តការបង់ពន្ធឱ្យបានត្រឹមត្រូវ។

៤. សិទ្ធិជំទាស់នឹងជំហរបស់ IRS ហើយដើម្បីឱ្យគេស្តាប់

អ្នកបង់ពន្ធមានសិទ្ធិក្នុងការលើកឡើងនូវការជំទាស់ និងផ្តល់ឯកសារបន្ថែមដើម្បីឆ្លើយតបទៅនឹងការសម្រេចជាផ្លូវការរបស់ IRS ឬការសម្រេចដែលបានដាក់ស្នើដើម្បីរំពឹងថា IRS នឹងពិចារណាលើការជំទាស់ និងការដាក់ឯកសាររបស់ពួកគេឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត ហើយយុត្តិធម៌ និងទទួលបានការឆ្លើយតបប្រសិនបើ IRS មិនយល់ស្របនឹងជំហរបស់ពួកគេ។

៥. សិទ្ធិប្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់ IRS នៅក្នុងវេទិកាឯករាជ្យមួយ

អ្នកបង់ពន្ធមានសិទ្ធិទទួលបានបណ្តឹងឧទ្ធរណ៍រដ្ឋបាលដែលយុត្តិធម៌ និងមិនលំអៀងនៃសេចក្តីសម្រេចរបស់ IRS រួមទាំងការពិន័យជាច្រើន ហើយមានសិទ្ធិទទួលបានការឆ្លើយតបជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងសេចក្តីសម្រេចរបស់ Office of Appeals (ការិយាល័យឧទ្ធរណ៍)។ ជាទូទៅ អ្នកបង់ពន្ធមានសិទ្ធិលើកយករឿងក្តីរបស់ខ្លួនទៅតុលាការ។

៦. សិទ្ធិទទួលបានដំណឹងអំពីការសម្រេចចុងក្រោយ

អ្នកបង់ពន្ធមានសិទ្ធិដើម្បីដឹងអំពីចំនួនពេលអតិបរមាដែលពួកគេមានដើម្បីជំទាស់នឹងជំហរបស់ IRS ក៏ដូចជាចំនួនពេលអតិបរមាដែល IRS មាន ដើម្បីធ្វើសវនកម្មនៅឆ្នាំជាប់ពន្ធដាក់លាក់ ឬប្រមូលបំណុលពន្ធ។ អ្នកបង់ពន្ធមានសិទ្ធិដើម្បីដឹងពីពេលដែល IRS បានបញ្ចប់សវនកម្ម។

៧. សិទ្ធិរក្សាភាពឯកជន

អ្នកបង់ពន្ធមានសិទ្ធិរំពឹងថាពួកគេនឹងរក្សាភាពឯកជន ការពិនិត្យ ឬការអនុវត្តសេចក្តីសម្រេចណាមួយរបស់ IRS នឹងអនុលោមតាមច្បាប់ និងមិនមានការរំលោភបំពានច្រើនជាងអ្វីដែលចាំបាច់ ហើយនឹងគោរពសិទ្ធិនីតិវិធីទាំងអស់ រួមមានកិច្ចការពារការរើសអើង និងការរើសអើង ហើយកន្លែងណាដែលអាចអនុវត្តបាន នឹងផ្តល់នីតិវិធីដ៏ជំនុំជម្រះក្តីស្តីពីការប្រមូលពន្ធ។

៨. សិទ្ធិរក្សាការសម្ងាត់

អ្នកបង់ពន្ធមានសិទ្ធិរំពឹងថាពួកគេនឹងរក្សាភាពឯកជនដែលពួកគេផ្តល់ទៅ IRS នឹងមិនត្រូវបានបញ្ចេញឱ្យគេដឹង លើកលែងតែមានការអនុញ្ញាតពីអ្នកបង់ពន្ធ ឬដោយច្បាប់។ អ្នកបង់ពន្ធមានសិទ្ធិរំពឹងថាបណ្តឹងសម្របនឹងត្រូវបានធ្វើឡើងប្រឆាំងនឹងនិយោជិត អ្នករៀបចំឯកសារប្រកាសពន្ធ និងអ្នកផ្សេងទៀតដែលប្រើប្រាស់ ឬបញ្ចេញព័ត៌មានអំពីការប្រកាសពន្ធរបស់អ្នកបង់ពន្ធដោយមិនត្រឹមត្រូវ។

៩. សិទ្ធិទទួលបានអ្នកតំណាង

អ្នកបង់ពន្ធមានសិទ្ធិទទួលបានអ្នកតំណាងដែលមានការអនុញ្ញាតតាមជម្រើសរបស់ពួកគេ ដើម្បីតំណាងឱ្យពួកគេក្នុងការដោះស្រាយជាមួយ IRS។ អ្នកបង់ពន្ធមានសិទ្ធិស្វែងរកជំនួយពី Low Income Taxpayer Clinic (គ្លីនិកអ្នកបង់ពន្ធដែលមានប្រាក់ចំណូលទាប) ប្រសិនបើពួកគេមិនមានលទ្ធភាពជួលអ្នកតំណាង។

១០. សិទ្ធិទទួលបានប្រព័ន្ធពន្ធត្រឹមត្រូវ និងយុត្តិធម៌

អ្នកបង់ពន្ធមានសិទ្ធិរំពឹងថាប្រព័ន្ធពន្ធនឹងពិចារណាលើអង្គហេតុ និងកាលៈទេសៈដែលអាចប៉ះពាល់ដល់បំណុលជាមូលដ្ឋាន សមត្ថភាពក្នុងការបង់ប្រាក់ ឬសមត្ថភាពក្នុងការផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា។ អ្នកបង់ពន្ធមានសិទ្ធិទទួលបានជំនួយពី Taxpayer Advocate Service (សេវាកម្មគាំទ្រអ្នកបង់ពន្ធ) ប្រសិនបើពួកគេជួបប្រទះនឹងការលំបាកផ្នែកហិរញ្ញវត្ថុ ឬប្រសិនបើ IRS មិនបានដោះស្រាយបញ្ហាពន្ធរបស់ពួកគេឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាតាមរយៈបណ្តាញធម្មតា។

បេសកកម្មរបស់ IRS

ដើម្បីផ្តល់ជូនសេវាកម្មដែលមានគុណភាពខ្ពស់ដល់អ្នកបង់ពន្ធរបស់សហរដ្ឋអាមេរិក ដោយជួយពួកគេឱ្យបានយល់ដឹង និងបំពេញនូវទំនួលខុសត្រូវខាងពន្ធរបស់ពួកគេ ហើយអនុវត្តច្បាប់ប្រកបដោយភាពសុចរិត និងយុត្តិធម៌ដល់មនុស្សទាំងអស់។

ការពិនិត្យ ការប្តឹងឧទ្ធរណ៍ ការប្រមូលពន្ធ និងប្រាក់បង្វិលសងវិញ

ការពិនិត្យ (សវនកម្ម)

យើងទទួលយកការប្រកាសពន្ធរបស់អ្នកបង់ពន្ធ ដូចដែលបានដាក់។ ប្រសិនបើយើងសាកសួរអំពីការប្រកាសពន្ធរបស់អ្នក ឬប្រើសវីសវាដើម្បីពិនិត្យ នេះមិនមានន័យថាអ្នកជាមនុស្សមិនស្មោះត្រង់នោះទេ។ ការសាកសួរ ឬការពិនិត្យអាច ឬមិនអាចនាំឱ្យមានបង់ពន្ធបន្ថែម។ យើងអាចបិទករណីរបស់អ្នកដោយគ្មានការផ្លាស់ប្តូរ ឬអ្នកអាចទទួលបានប្រាក់បង្វិលសងវិញ។

ដំណើរការនៃការប្រើសវីសវាប្រកាសពន្ធដើម្បីពិនិត្យ ឆ្លុះបញ្ចាំងពីការតាមដានដើម្បីកំណត់អត្តសញ្ញាណការប្រកាសពន្ធដែលអាចមានចំនួនមិនត្រឹមត្រូវ។ កម្មវិធីទាំងនេះអាចផ្អែកលើព័ត៌មានការប្រកាសពន្ធ ដូចជាសំណុំបែបបទលេខ១០៩៩ (Forms 1099) និង W-2 បើការសិក្សានៃការពិនិត្យកន្លងមក ឬលើបញ្ហាមួយចំនួនដែលបានកំណត់ដោយគម្រោងការអនុលោមតាមច្បាប់។ ទីពឹង យើងប្រើព័ត៌មានពីប្រភពខាងក្រៅដែលបង្ហាញថាការប្រកាសពន្ធអាចមានចំនួនមិនត្រឹមត្រូវ។ ប្រភពទាំងនេះអាចបង្ហាញទាំងសារព័ត៌មាន កំណត់ត្រាសាធារណៈ និងបុគ្គលផ្ទាល់។ ប្រសិនបើយើងកំណត់ថាព័ត៌មានមានភាពត្រឹមត្រូវ និងអាចទុកចិត្តបាន យើងអាចប្រើវាដើម្បីប្រើសវីសវាប្រកាសពន្ធអោយសម្រាប់ការពិនិត្យ។

ការបោះពុម្ពផ្សាយលេខ៥៥៦ (Publication 556), ការពិនិត្យលើការប្រកាសពន្ធ (Examination of Returns), សិទ្ធិបណ្តឹងឧទ្ធរណ៍ (Appeal Rights) និងបណ្តឹងទាមទារប្រាក់បង្វិលសងវិញ (Claims for Refund) ពន្យល់អំពីធានា និងនីតិវិធីដែលយើងអនុវត្តក្នុងការពិនិត្យ។ ផ្នែកខាងក្រោមនេះ ផ្តល់នូវទិដ្ឋភាពទូទៅពីរបៀបដែលយើងធ្វើការពិនិត្យ។

តាមសំបុត្រ

យើងគ្រប់គ្រងការពិនិត្យ និងការសាកសួរជាច្រើនតាមតាមសំបុត្រ។ យើងនឹងផ្ញើលិខិតមួយច្បាប់ទៅអ្នក ដោយស្នើសុំព័ត៌មានបន្ថែម ឬហេតុផលដែលយើងជឿជាក់ថាវាអាចចាំបាច់ដើម្បីផ្លាស់ប្តូរការប្រកាសពន្ធរបស់អ្នក។ អ្នកអាចឆ្លើយតបតាមលិខិត ឬអ្នកអាចស្នើសុំកិច្ចសម្ភាសន៍ផ្ទាល់ខ្លួនជាមួយអ្នកពិនិត្យម្នាក់។ ប្រសិនបើអ្នកផ្ញើមកយើងនូវព័ត៌មានដែលបានស្នើសុំ ឬផ្តល់នូវការពន្យល់ យើងអាច ឬមិនអាចយល់ព្រមជាមួយអ្នក ហើយយើងនឹងពន្យល់ពីមូលហេតុនៃការផ្លាស់ប្តូរណាមួយ។ សូមកុំស្ទាក់ស្ទង់ក្នុងការសរសេរមកយើង អំពីអ្វីមួយដែលអ្នកមិនយល់។

តាមកិច្ចសម្ភាសន៍

ប្រសិនបើយើងជូនដំណឹងអ្នក ថាយើងនឹងធ្វើការពិនិត្យរបស់អ្នកតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ខ្លួន ឬអ្នកស្នើសុំកិច្ចសម្ភាសន៍នោះ អ្នកមានសិទ្ធិស្នើសុំឱ្យមានការពិនិត្យតាមពេលវេលា និងទីកន្លែងដែលសមហេតុផលសម្រាប់អ្នក និង IRS។ ប្រសិនបើអ្នកពិនិត្យរបស់យើងស្នើសុំការផ្លាស់ប្តូរណាមួយ ចំពោះការប្រកាសពន្ធរបស់អ្នក ពួកគេនឹងពន្យល់ពីមូលហេតុនៃការផ្លាស់ប្តូរនោះ។ ប្រសិនបើអ្នកមិនយល់ស្របនឹងការផ្លាស់ប្តូរទាំងនេះទេ អ្នកអាចសុំជួបជាមួយអ្នកត្រួតត្រារបស់អ្នកពិនិត្យនោះ។

ការពិនិត្យម្តងទៀត

ប្រសិនបើយើងបានពិនិត្យការប្រកាសពន្ធរបស់អ្នកចំពោះរឿងដដែលៗក្នុងរយៈពេល២ឆ្នាំកន្លងមក ហើយមិនបានស្នើសុំផ្លាស់ប្តូរបំណុលពន្ធរបស់អ្នកទេ សូមទាក់ទងមកយើងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានដើម្បីឱ្យយើងអាចដឹងថាតើយើងគួរតែបញ្ឈប់ការពិនិត្យនោះឬអត់។

បណ្តឹងឧទ្ធរណ៍

ប្រសិនបើអ្នកមិនយល់ស្របនឹងការផ្លាស់ប្តូរដែលបានដាក់ស្នើរបស់អ្នកពិនិត្យទេ អ្នកអាចប្តឹងឧទ្ធរណ៍ពួកគេទៅ Appeals Office of the IRS (ការិយាល័យបណ្តឹងឧទ្ធរណ៍របស់ IRS)។ ភាពខុសគ្នាភាគច្រើនអាចត្រូវបានដោះស្រាយដោយគ្មានការដាក់ក្តីរបស់តុលាការដែលមានតម្លៃថ្លៃ និងចំណាយពេលច្រើន។ សិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នកត្រូវបានពន្យល់ជាលម្អិតទាំងនៅក្នុងការបោះពុម្ពផ្សាយលេខ៥ (Publication 5), សិទ្ធិប្តឹងឧទ្ធរណ៍របស់អ្នក និងរបៀបរៀបចំការតវ៉ា ប្រសិនបើអ្នកមិនយល់ស្រប (Your Appeal Rights and How To Prepare a Protest If You Don't Agree) និងនៅក្នុងការបោះពុម្ពផ្សាយលេខ៥៥៦

(Publication 556), ការពិនិត្យប្រាក់បង្វិលសងវិញ (Examination of Returns), សិទ្ធិប្តឹងឧទ្ធរណ៍ (Appeal Rights) និងបណ្តឹងទាមទារប្រាក់បង្វិលសងវិញ (Claims for Refund)។ ប្រសិនបើអ្នកមិនចង់ប្រើ Appeals Office (ការិយាល័យបណ្តឹងឧទ្ធរណ៍) ឬមិនយល់ស្របនឹងការកមើលរាល់យ៉ាងទេ អ្នកអាចលើកយករឿងក្តីរបស់អ្នកទៅ U.S. Tax Court (តុលាការពន្ធដារសហរដ្ឋអាមេរិក), U.S. Court of Federal Claims (តុលាការបណ្តឹងទាមទារសំណងសហព័ន្ធ) ឬ U.S. District Court (តុលាការមូលដ្ឋានសហរដ្ឋអាមេរិក) នៅកន្លែងដែលអ្នករស់នៅ។ ប្រសិនបើអ្នកលើកយករឿងក្តីរបស់អ្នកទៅតុលាការ IRS នឹងមានបន្ទុកក្នុងការបង្ហាញអង្គហេតុដាក់លាក់ ប្រសិនបើអ្នកក្លាហានកំណត់ត្រាគ្រប់គ្រាន់ដើម្បីបង្ហាញពីបំណុលពន្ធរបស់អ្នក បានសហការជាមួយ IRS និងបំពេញលក្ខខណ្ឌដាក់លាក់ផ្សេងទៀត។ ប្រសិនបើតុលាការយល់ស្របជាមួយអ្នកលើបញ្ហាភាគច្រើនក្នុងករណីរបស់អ្នក ហើយយើងចាំបាច់ជាបន្តបន្ទាប់យើងមិនសមហេតុផលច្រើន អ្នកប្រហែលជាអាចទទួលបានមកវិញនូវការចំណាយរដ្ឋបាល និងការចំណាយលើបណ្តឹងដើរទម្ងន់ចំនួន។ អ្នកនឹងមិនមានសិទ្ធិទទួលបានមកវិញនូវការចំណាយទាំងនេះទេ លើកលែងតែអ្នកបានព្យាយាមដោះស្រាយរឿងក្តីរដ្ឋបាលរបស់អ្នក រួមទាំងការឆ្លងកាត់ប្រព័ន្ធបណ្តឹងឧទ្ធរណ៍ ហើយអ្នកបានផ្តល់ឱ្យយើងនូវព័ត៌មានដែលចាំបាច់ដើម្បីដោះស្រាយរឿងក្តី។

ការប្រមូលពន្ធ

ការបោះពុម្ពផ្សាយលេខ៥៥៩ (Publication 594), ដំណើរការនៃការប្រមូលពន្ធ IRS (IRS Collection Process) ពន្យល់អំពីសិទ្ធិ និងទំនួលខុសត្រូវរបស់អ្នកទាក់ទងនឹងការបង់ពន្ធសហព័ន្ធ។ វាពិពណ៌នាអំពី៖

- អ្វីដែលត្រូវធ្វើនៅពេលអ្នកដំណាក់ពន្ធ។ វាពិពណ៌នាអំពីអ្វីដែលត្រូវធ្វើប្រសិនបើអ្នកទទួលបាននូវក្រុមប្រភពពន្ធ និងអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នកគិតថាវាក្រុមប្រភពពន្ធរបស់អ្នកខុស។ វាប្រកាសពីលក្ខខណ្ឌទាំងការបង់លេស ការពន្យារពេលលើធានាការប្រមូលពន្ធ និងការដាក់ស្នើការសម្របសម្រួល។
- វិធានការប្រមូលពន្ធរបស់ IRS។ វាពន្យល់ពីរបៀបដែលអ្នកអាចដាក់ទុក ការដោះលែងសិទ្ធិឃាត់ទុក ការដោះលែងសិទ្ធិឃាត់ទុក ការយកពន្ធ ការដោះលែងពន្ធ ការអនុលោម និងការលក់ ហើយនិងការដោះលែងទ្រព្យសម្បត្តិ។
- ការបញ្ជាក់របស់ IRS ទៅ State Department (នាយកដ្ឋានរដ្ឋ) អំពីបំណុលពន្ធដែលមិនបានបំពេញភាពពិតពិតយ៉ាងធ្ងន់ធ្ងរ ដែលជាទូទៅនឹងបណ្តាលឱ្យមានការបដិសេធការដាក់ពាក្យសុំលិខិតឆ្លងដែន ហើយអាចនាំមកនូវការឱ្យដកហូតលិខិតឆ្លងដែនទៀតផង។
- សិទ្ធិប្តឹងឧទ្ធរណ៍អំពីការប្រមូលពន្ធរបស់អ្នក ត្រូវបានពន្យល់ជាលម្អិតនៅក្នុងការបោះពុម្ពផ្សាយលេខ១៦៦០ (Publication 1660) សិទ្ធិប្តឹងឧទ្ធរណ៍អំពីការប្រមូលពន្ធ (Collection Appeal Rights)។

ជំនួយសង្គ្រោះប្តី/ប្រពន្ធដែលគ្មានកំហុស

ជាទូទៅ ទាំងអ្នក និងប្តី/ប្រពន្ធរបស់អ្នក ម្នាក់ៗត្រូវទទួលខុសត្រូវលើការបង់ចំនួនទឹកប្រាក់ពន្ធពេញ ការប្រាក់ និងការពិន័យដល់កំណត់នៅក្នុងការប្រកាសពន្ធមួយរបស់អ្នក។ ទោះយ៉ាងណាក្តី ប្រសិនបើអ្នកមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលជំនួយសង្គ្រោះសម្រាប់ប្តី/ប្រពន្ធដែលគ្មានកំហុស អ្នកអាចត្រូវបានបន្ទូលនូវយុទ្ធសាស្ត្រដើម្បីទទួលបានជំនួយសង្គ្រោះសម្រាប់ប្តី/ប្រពន្ធដែលគ្មានកំហុស។ ដើម្បីស្នើសុំការបន្ទូលនូវយុទ្ធសាស្ត្រដាក់សំណុំបែបបទលេខ៨៨៥៧ (Form 8857), សំណើសុំជំនួយសង្គ្រោះសម្រាប់ប្តី/ប្រពន្ធដែលគ្មានកំហុស (Request for Innocent Spouse Relief)។ សម្រាប់ព័ត៌មានបន្ថែមអំពីជំនួយសង្គ្រោះសម្រាប់ប្តី/ប្រពន្ធដែលគ្មានកំហុស សូមមើលការបោះពុម្ពផ្សាយលេខ៩៧១ (Publication 971), ជំនួយសង្គ្រោះសម្រាប់ប្តី/ប្រពន្ធដែលគ្មានកំហុស (Innocent Spouse Relief) និងសំណុំបែបបទលេខ៨៨៥៧ (Form 8857)។

ទំនាក់ទំនងរបស់ភាគីទីបីដែលមានសក្តានុពល

ជាទូទៅ IRS នឹងទាក់ទងដោយផ្ទាល់ជាមួយអ្នក ឬអ្នកតំណាងដែលមានការអនុញ្ញាតត្រឹមត្រូវរបស់អ្នក។ ទោះយ៉ាងណាក្តី ពេលខ្លះយើងនិយាយជាមួយមនុស្សផ្សេងទៀត ប្រសិនបើយើងត្រូវការព័ត៌មានដែល

អ្នកមិនអាចផ្តល់ ឬដើម្បីផ្ទៀងផ្ទាត់ព័ត៌មានដែលយើងបានទទួល។ ប្រសិនបើយើងទាក់ទងមនុស្សផ្សេងទៀត ដូចជាអ្នកជិតខាង ធនាគារ និងយោជក ឬនិយោជិត ជាទូទៅ យើងនឹងត្រូវប្រាប់ពួកគេនូវព័ត៌មានដ៏កំណត់ ដូចជាឈ្មោះរបស់អ្នក។ ច្បាប់ហាមឃាត់យើងមិនឱ្យបញ្ចេញព័ត៌មានលើសពីអ្វីដែលចាំបាច់ ដើម្បីទទួលបាន ឬផ្ទៀងផ្ទាត់ព័ត៌មានដែលយើងកំពុងស្វែងរក។ ការចាំបាច់របស់យើងដើម្បីទាក់ទងមនុស្សផ្សេងទៀតអាចបន្ត ដោយឯកភាពសកម្មភាពនៅក្នុងករណីរបស់អ្នក។ ប្រសិនបើយើងទាក់ទងមនុស្សផ្សេងទៀត អ្នកមានសិទ្ធិស្នើសុំបញ្ជីឈ្មោះអ្នកដែលយើងបានទាក់ទង។ ការស្នើសុំរបស់អ្នកអាចធ្វើឡើងតាមទូរស័ព្ទ ជាលាយលក្ខណ៍អក្សរ ឬក្នុងអំឡុងពេលកិច្ចសម្ភាសន៍ផ្ទាល់ខ្លួន។

ប្រាក់បង្វិលសងវិញ

អ្នកអាចដាក់ពាក្យបណ្តឹងទាមទារប្រាក់បង្វិលសងវិញ ប្រសិនបើអ្នកគិតថាអ្នកបានបង់ពន្ធច្រើនពេក។ ជាទូទៅ អ្នកត្រូវដាក់ពាក្យបណ្តឹងទាមទារក្នុងរយៈពេល៧ឆ្នាំ គិតចាប់ពីថ្ងៃដែលអ្នកបានដាក់ពាក្យប្រកាសពន្ធដើម្បីដើម្បីដាក់ពាក្យបណ្តឹង ឬបន្ទាន់គិតចាប់ពីថ្ងៃដែលអ្នកបានបង់ពន្ធ គឺមួយណាដែលចុងក្រោយគេ។ ជាទូទៅ ច្បាប់ផ្តល់សម្រាប់ការប្រាក់លើប្រាក់បង្វិលសងវិញរបស់អ្នក ប្រសិនបើវាមិនបានបង់ក្នុងរយៈពេល៤៥ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានដាក់ពាក្យប្រកាសពន្ធ ឬទាមទារប្រាក់បង្វិលសងវិញរបស់អ្នក។ ការបោះពុម្ពផ្សាយលេខ៥៥៦ (Publication 556), ការពិនិត្យលើការប្រកាសពន្ធ (Examination of Returns), សិទ្ធិបណ្តឹងឧទ្ធរណ៍ (Appeal Rights) និងបណ្តឹងទាមទារប្រាក់បង្វិលសងវិញ (Claims for Refund) មានព័ត៌មានបន្ថែមអំពីប្រាក់បង្វិលសងវិញ។ ប្រសិនបើអ្នកដល់កាលកំណត់និងទទួលបានប្រាក់បង្វិលសងវិញ ក៏ប៉ុន្តែអ្នកមិនបានដាក់ឯកសារប្រកាសពន្ធ ជាទូទៅ អ្នកត្រូវដាក់ឯកសារប្រកាសពន្ធរបស់អ្នកក្នុងរយៈពេល៧ឆ្នាំ គិតចាប់ពីថ្ងៃកំណត់ដែលអ្នកនឹងទទួលបានប្រាក់បង្វិលសងវិញ (រួមទាំងការពន្យារពេល) ដើម្បីទទួលបានប្រាក់បង្វិលសងវិញនេះ។

Taxpayer Advocate Service (សេវាកម្មគាំទ្រអ្នកបង់ពន្ធ)

TAS គឺជាអង្គការ ឯករាជ្យ មួយមាននៅក្នុង IRS ដែលអាចជួយការពារសិទ្ធិអ្នកបង់ពន្ធរបស់អ្នក។ យើងអាចផ្តល់ជំនួយជូនអ្នក ប្រសិនបើបញ្ហាពន្ធរបស់អ្នកបង្កការលំបាក ឬអ្នកបានព្យាយាម ក៏ប៉ុន្តែអ្នកមិនអាចដោះស្រាយបញ្ហារបស់អ្នកជាមួយ IRS។ ប្រសិនបើអ្នកមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជំនួយរបស់យើងដែលឥតគិតថ្លៃជានិច្ច យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយអ្នក។ សូមចូលមើល www.taxpayeradvocate.irs.gov ឬហៅទូរស័ព្ទលេខ 1-877-777-4778។

ព័ត៌មានអំពីពន្ធដារ

IRS ផ្តល់ជូនប្រភពដូចខាងក្រោមសម្រាប់សំណុំបែបបទ ការបោះពុម្ពផ្សាយ និងព័ត៌មានបន្ថែម។

- **សំណុំអំពីពន្ធ**៖ 1-800-829-1040 (1-800-829-4059 សម្រាប់ TTY/TDD)
- **សំណុំបែបបទ ការបោះពុម្ពផ្សាយ**៖ 1-800-829-3676 (1-800-829-4059 សម្រាប់ TTY/TDD)
- **អ៊ីនធើណិត**៖ www.irs.gov
- **Small Business Ombudsman (ភ្នាក់ងារស៊ើបអង្កេតបណ្តឹងតវ៉ាអាជីវកម្មខ្នាតតូច)**៖ អង្គភាពអាជីវកម្មខ្នាតតូចអាចចូលរួមក្នុងដំណើរការនិយោជក និងផ្តល់យោបល់លើសកម្មភាពអនុវត្តរបស់ IRS ដោយហៅទូរស័ព្ទលេខ 1-888-REG-FAIR។
- **Treasury Inspector General for Tax Administration (អធិការធនាគារសម្រាប់រដ្ឋបាលពន្ធដារ)**៖ អ្នកអាចយកការណ៍ដោយសម្ងាត់អំពីការប្រព្រឹត្តិក្តីត្រឹមត្រូវ ការខ្វះខាត ការលួចបន្លំ ឬការរំលោភបំពានដោយនិយោជក IRS ដោយហៅទូរស័ព្ទលេខ 1-800-366-4484 (1-800-877-8339សម្រាប់ TTY/TDD)។ អ្នកអាចនៅតែរក្សាភាពអនាមិក។